



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងអប់រំ យុវជន និងកីឡា

គោលនយោបាយ

ស្តីពី

សាលារៀនជំនាន់ថ្មី



ខែកញ្ញា ឆ្នាំ២០១៦

បុព្វកថា

ការអប់រំប្រកបដោយគុណភាពជាកត្តាសំខាន់បំផុត។ ប្រទេសនីមួយៗជានិច្ចកាលត្រូវ
ការធនធានមនុស្សដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ ដើម្បីអភិវឌ្ឍ
សេដ្ឋកិច្ចក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ។


ដើម្បីឆ្លើយតបនឹងទស្សនៈខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោល
នយោបាយស្តីពីសាលារៀនជំនាន់ថ្មី ក្នុងគោលបំណងពង្រឹងគុណភាពនៅក្នុងប្រព័ន្ធអប់រំ
ទាំងមូល។ ក្រសួងបានដាក់ឱ្យអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ដែលជាលំនាំបន្តពីកម្មវិធី
សាលាកុមារមេត្រី ប៉ុន្តែមានកម្រិតអនុវត្តប្រកបដោយស្តង់ដារគុណភាពខ្ពស់។

គោលនយោបាយសាលារៀនជំនាន់ថ្មីនឹងផ្តល់សេចក្តីណែនាំលម្អិត សម្រាប់បុគ្គលិក
អប់រំ សិស្សានុសិស្សឱ្យយល់ដឹងកាន់តែច្បាស់អំពីគោលវិធីរៀន និងបង្រៀនថ្មីៗ រាប់ទាំងវិធីរៀន
ផ្នែកលើការស្គាល់បញ្ហា វិធីដោះស្រាយ និងវិធីរៀនបែបស្ថាបនា។ល។ ម្យ៉ាងវិញទៀតតាមរយៈ
វិធីរៀនថ្មីៗទាំងនេះ សាលារៀនជំនាន់ថ្មីនឹងនាំមកនូវនវានុវត្តអប់រំយ៉ាងទូលំទូលាយក្នុងប្រព័ន្ធ
សាលារៀនទាំងមូល។ សកម្មភាពមួយចំនួនទៀតរួមមានការងារគម្រោង ក្តីបង្កើតសិក្សាតាមមុខ
វិជ្ជា និងបច្ចេកវិទ្យាក្នុងការអប់រំនឹងរួមចំណែកលើកកម្ពស់នវានុវត្តអប់រំឱ្យកាន់តែច្រើនឡើងថែម
ទៀត។

គោលដៅសេចក្តីណែនាំនេះផ្តល់លទ្ធភាពឱ្យក្រសួងអប់រំ យុវជន និងកីឡា និងដៃគូ
អភិវឌ្ឍធ្វើការវិនិយោគនៅតាមបណ្តាសាលារៀន ដែលបានជ្រើសរើសដើម្បីសម្រេចស្តង់ដារ
សិក្សាអតិបរមាសម្រាប់សិស្សានុសិស្ស និងយុវជនកម្ពុជា។ គំនិតដូចផ្តើមសាលារៀនជំនាន់ថ្មី
នឹងជួយដល់ប្រព័ន្ធអប់រំនៅកម្ពុជាឱ្យមានលទ្ធភាពប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាមួយ
ប្រព័ន្ធអប់រំបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ដែលកំពុងតែទាមទារជាបន្ទាន់នូវកម្លាំងពល
កម្មប្រកបដោយជំនាញសតវត្សរ៍ទី២១។ តម្រូវការនេះទាមទារឱ្យធនធានមនុស្សមានជំនាញ
ខ្ពស់លើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកពាក់ព័ន្ធ
ទាំងអស់ដែលបានចូលរួមជួយឱ្យសម្រេចបានគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មី។
គោលនយោបាយនេះជាមាតិកាដ៏ល្អក្នុងការជួយអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណតម្លៃ
ជំនាញ និងសមត្ថភាពខ្ពស់។

ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមថាស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគមន៍ជាតិ
និងអន្តរជាតិនឹងចូលរួមគាំទ្រការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីឱ្យទទួលបានជោគជ័យ។

រាជធានីភ្នំពេញ ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៦
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា 


បណ្ឌិត ហង់ ជួន ណារ៉ុន

មាតិកា

១. សេចក្តីផ្តើម	១
២. បក្ខវិស័យ	២
៣. គោលបំណង	២
៤. គោលដៅ	២
៥. យុទ្ធសាស្ត្រ	២
៥.១. ការជ្រើសរើសសាលារៀនយ៉ាងហ្មត់ចត់	២
៥.២. ភាពជាដៃគូ	៣
៥.៣. ការទទួលខុសត្រូវរបស់សាលារៀនជំនាន់ថ្មី	៣
៥.៤. ការត្រួតពិនិត្យសាលារៀនជំនាន់ថ្មីដោយផ្ទាល់ពីថ្នាក់ជាតិ	៣
៥.៥. ប្រាក់លើកទឹកចិត្តគ្រូបង្រៀន	៣
៥.៦. ដំណើរការស្វ័យភាពផ្សារភ្ជាប់នឹងការច្នៃប្រឌិតថ្មី	៣
៥.៧. ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទូលំទូលាយដើម្បីជំរុញការច្នៃប្រឌិតថ្មី	៤
៥.៨. ការពង្រឹងសិទ្ធិអំណាចយុវជន	៤
៥.៩. ការបង្កើនម៉ោងបង្រៀន និងរៀន	៤
៥.១០. ការដាក់ឱ្យអនុវត្តប្រភេទមុខវិជ្ជា	៤
៥.១១. មូលនិធិសមធម៌សង្គម	៤
៥.១២. គំរូសាលាក្នុងសាលា	៤
៥.១៣. ការកាត់បន្ថយផលធៀបគ្រូ-សិស្ស	៤
៥.១៤. ការផ្លាស់ប្តូរផ្នត់គំនិតបុគ្គល	៥
៥.១៥. ការធ្វើទំនើបកម្មបរិស្ថានសិក្សា	៥
៦. ផែនការសកម្មភាព	៥
៦.១. ការបង្កើតយន្តការ	៥
៦.២. ស្តង់ដាគតិយុត្ត.....	៥
៦.៣. ការគាំទ្រហិរញ្ញវត្ថុ	៦
៦.៤. ការបណ្តុះបណ្តាលធនធានមនុស្ស.....	៦
៦.៥. ដំណើរការអនុវត្តគម្រោង	៦
៧. ការត្រួតពិនិត្យ និងការវាយតម្លៃ	៧
៨. សេចក្តីសន្និដ្ឋាន	៧

១. សេចក្តីផ្តើម

គោលនយោបាយនេះបានរៀបចំឡើង ដើម្បីផ្តល់ការណែនាំដល់មន្ត្រីគ្រប់គ្រងរដ្ឋបាលអប់រំ និងគ្រូបង្រៀនគ្រប់កម្រិតទាំងអស់ស្តីពីការអនុវត្តសាលារៀនជំនាន់ថ្មីទូទាំងព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតសាលារៀនជំនាន់ថ្មីគឺជាគោលនយោបាយផ្លូវការមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា អនុលោមតាមក្របខ័ណ្ឌកំណែទម្រង់វិស័យអប់រំ ដែលបានប្រកាសឱ្យប្រើដោយក្រសួងក្នុងឆ្នាំ២០១៣ នៅក្នុងក្របខ័ណ្ឌកំណែទម្រង់វិស័យអប់រំ "សាលារៀនជំនាន់ថ្មីស្ថិតនៅក្នុងចំណុចទី១៤"។

គោលនយោបាយនេះត្រូវបានរៀបចំឡើង ស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពី ការអប់រំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ខណៈដែលព្រះរាជាណាចក្រកម្ពុជាបានឈានចូលក្នុងសតវត្សរ៍ទី២១ ប្រព័ន្ធអប់រំនៅមាន បញ្ហាប្រឈមជាច្រើន។ បញ្ហាប្រឈមទាំងនេះលេចចេញពីប្រភពជាច្រើនរួមមានសមាហរណកម្មនៃ សហគមន៍អាស៊ាន ការកើនឡើងនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការជ្រៀតចូលយ៉ាងឆាប់រហ័សនូវ ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងសង្គមកម្ពុជា ការកើនឡើងផ្នែកនគរូបនីយកម្ម ការពង្រីកសាលារៀនឯកជន និងចំនួនពលរដ្ឋជាយុវជនដ៏ច្រើនសន្លឹកសន្លាប់ ដែលតម្រូវឱ្យមានសេចក្តីណែនាំទូលំទូលាយអំពី ជម្រើស និងគំនិតប្រកួតប្រជែងនៅក្នុងពិភពលោកបច្ចុប្បន្ន។ សាលារៀនជំនាន់ថ្មីនឹងជួយព្រះរាជា ណាចក្រកម្ពុជាដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការលើកកម្ពស់គុណភាពធនធានមនុស្ស ប្រកបដោយនិរន្តរភាព។

ក្រសួងបានផ្តល់អាទិភាពខ្ពស់ លើការកែលម្អគុណភាពអប់រំទាំងនៅកម្រិតបឋមសិក្សានិង មធ្យមសិក្សា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ។ អស់រយៈពេលជាច្រើនឆ្នាំ ក្រសួងទទួលបាន ជោគជ័យមួយចំនួនក្នុងផ្នែកនេះ ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញបន្ថែម។ ព្រះរាជាណាចក្រកម្ពុជានៅមានធនធានតិចតួច។ ការបែងចែកធនធានទាំងនេះឱ្យទៅដល់គ្រប់សាលា រៀនទូទាំងប្រទេសបានធ្វើឱ្យគោលដៅលើកកម្ពស់គុណភាពអប់រំនៅមានកម្រិត។ ជម្រើសគំរូអភិវឌ្ឍន៍ ទីពីរដែលនឹងអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដោះស្រាយតម្រូវការមូលដ្ឋានរបស់សាលារៀនទាំងអស់ នោះ គឺការអនុញ្ញាតឱ្យមានការវិនិយោគកម្រិតខ្ពស់ ដើម្បីទទួលបានស្តង់ដារនៃការអប់រំអតិបរមា។ សាលា រៀនជំនាន់ថ្មីបង្កើតឡើងដើម្បីបំពេញតម្រូវការខាងលើនេះ។ ការបង្កើតសាលារៀនជំនាន់ថ្មីគឺជាលំនាំ បន្តពីកិច្ចខិតខំប្រឹងប្រែងនៃកម្មវិធីសាលាកុមារមេត្រី ដោយយកលំនាំតាមការអនុវត្តនៅក្នុងបណ្តា ប្រទេសមួយចំនួនដែលសាលារៀនសាធារណៈមួយចំនួនទទួលបានស្វ័យភាពយ៉ាងច្រើនពីរដ្ឋាភិបាល ដើម្បីជំរុញនវានុវត្តអប់រំ។ ចំណុចនេះសំដៅជាពិសេសដល់ចលនាសាលារៀនធម្មនុញ្ញ (Charter School Movement)។ សាលារៀនបែបនេះបានជួយស្តារវិធានការនានាដែលធានាបាន អភិបាលកិច្ចល្អ និងជួយពង្រឹងភាពល្បីល្បាញរបស់សាលារៀនសាធារណៈលើផ្នែកមួយចំនួនដែលសាលាខិតខំប្រឹង ប្រែងធ្វើឱ្យសម្រេចបាន។ ក្រសួងអប់រំ យុវជន និងកីឡា បានសិក្សាបទពិសោធន៍នេះយ៉ាងប្រុងប្រយ័ត្ន បំផុត និងបានកែតម្រូវស្របតាមបរិបទប្រទេសកម្ពុជា។ ក្រសួងសង្ឃឹមថា បទពិសោធន៍នេះនឹងទទួល បានជោគជ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២. ចក្ខុវិស័យ

សាលារៀនជំនាន់ថ្មីនឹងនាំមកនូវក្របខណ្ឌរដ្ឋបាលថ្មីដែលអាចធានាលក្ខខណ្ឌចាំបាច់ជាសារវន្ត និងមានប្រសិទ្ធភាពក្នុងការធ្វើវិនិយោគប្រព័ន្ធអប់រំដោយជោគជ័យ។

៣. គោលបំណង

សាលារៀនជំនាន់ថ្មីព្យាយាមបង្កើតគំរូអភិវឌ្ឍន៍ថ្មីនៅក្នុងប្រព័ន្ធអប់រំសាធារណៈ ដែលនឹងនាំទៅដល់ការបង្កើតសាលារៀនសាធារណៈស្វយ័ត ដែលទទួលបានការវិនិយោគខ្ពស់ផ្សារភ្ជាប់នឹងស្តង់ដារថ្មីមានគណនេយ្យភាព និងអភិបាលកិច្ចល្អ ព្រមទាំងស្តង់ដារវិជ្ជាជីវៈសម្រាប់ការសិក្សានៅក្នុងសតវត្សរ៍ទី២១។

៤. គោលដៅ

- ៤.១. បង្កើតសាលារៀនសាធារណៈស្វយ័តគ្រប់គ្រងដោយវិន័យតឹងរឹងក្នុងការបំពេញភារកិច្ច និងមានគណនេយ្យភាពផ្សារភ្ជាប់ទៅនឹងការវិនិយោគខ្ពស់។
- ៤.២. បង្កើតក្រុមប្រឹក្សាភិបាលដែលនឹងធ្វើឱ្យសាលាទទួលបានខុសត្រូវសម្រាប់ការបំពេញភារកិច្ច។
- ៤.៣. បង្កើតប្រព័ន្ធទទួលស្គាល់ដែលនឹងសម្របសម្រួលដល់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលដោយប្រកាន់ភ្ជាប់ទៅនឹងគោលការណ៍ស្នូលរបស់សាលារៀនជំនាន់ថ្មី។
- ៤.៤. ផ្តល់សេរីភាពស្ថាប័នថ្មី (ឧ.ស្វ័យភាពប្រតិបត្តិការ) ដើម្បីធ្វើឱ្យមានការច្នៃប្រឌិតក្នុងវិធីរៀបចំបង្កើត និងផ្តល់សេវាអប់រំ។
- ៤.៥. ធ្វើឱ្យប្រព័ន្ធអប់រំមានប្រសិទ្ធភាព និងសមធម៌សង្គមក្នុងដំណើរការបង្រៀន និងរៀនដោយមានប្រព័ន្ធបែងចែកធនធានឱ្យសមស្របសំដៅលើកកម្ពស់សេវាអប់រំ។
- ៤.៦. កែលម្អស្តង់ដារបង្រៀនតាមរយៈវិធីសាស្ត្រថ្មីៗដែលរួមបញ្ចូល ការជ្រើសរើសគ្រូដោយការប្រកួតប្រជែង ប្រាក់លើកទឹកចិត្តអាស្រ័យលើភារកិច្ច ការបំប៉នសមត្ថភាពគ្រូបង្រៀនបន្ថែមលើផ្នែកបច្ចេកវិទ្យាអប់រំ វិធីសាស្ត្រ STEM និងការសិក្សាឱ្យស្គាល់បញ្ហា និងការរកដំណោះស្រាយ ព្រមទាំងគន្លងអាជីពគ្រូបង្រៀនជាក់លាក់ភ្ជាប់ទៅនឹងឱកាសអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន (ឧ. អាហារូបករណ៍គ្រូដើម្បីបន្តការសិក្សាពេលអនាគត)។
- ៤.៧. ពង្រីកសេវាអប់រំសម្រាប់យុវជនកម្ពុជាដែលនឹងរួមបញ្ចូលទាំងសេវាប្រឹក្សាអាជីព សកម្មភាពសិក្សាប្លែកៗ ដូចជា៖ ការងារគម្រោង ក្លឹបអ្នកសិក្សាតាមមុខវិជ្ជា ការសិក្សាតាមឧបករណ៍ចល័ត និងកម្មវិធីសិក្សាបំណិនជីវិត។

៥. យុទ្ធសាស្ត្រ

ដើម្បីសម្រេចបានគោលបំណង និងគោលដៅខាងលើ យុទ្ធសាស្ត្រសំខាន់ៗមានដូចខាងក្រោម៖

៥.១. ការជ្រើសរើសសាលាដំបូងបង្អស់

- ជ្រើសរើសសាលារៀនគោលដៅយ៉ាងហ្មត់ចត់
- ជ្រើសរើសយកសាលារៀនដែលមានសក្តានុពលពេញលេញក្នុងការប្រើប្រាស់ការវិនិយោគឱ្យមានប្រសិទ្ធភាពខ្ពស់។

៥.២. ភាពជាដៃគូ

កសាងភាពជាដៃគូជិតស្និទ្ធជាមួយតួអង្គមិនមែនរដ្ឋ និងវិស័យឯកជន ដើម្បីជួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការអនុវត្ត និងផ្គត់ផ្គង់ធនធានដល់សាលារៀនជំនាន់ថ្មី។

៥.៣. ការទទួលខុសត្រូវរបស់សាលារៀនជំនាន់ថ្មី

ពង្រឹងការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងសាលាដោយប្រើប្រាស់ពហុយុទ្ធសាស្ត្រមមាន៖

- ជ្រើសរើសគណៈគ្រប់គ្រងសាលាតាមរយៈការប្រកួតប្រជែង ការលើកទឹកចិត្តផ្សារភ្ជាប់នឹងការបំពេញភារកិច្ចបានល្អ
- បង្កើតក្រុមប្រឹក្សាភិបាលថ្នាក់ជាតិថ្មីមួយដែលពង្រឹងការអនុវត្តលក្ខណៈវិនិច្ឆ័យតឹងរឹងសម្រាប់ការរៀបចំសាលារៀនជំនាន់ថ្មី
- ដកហូតការទទួលស្គាល់មាន៖ ជាសាលារៀនជំនាន់ថ្មី និងដកការវិនិយោគមកវិញក្នុងករណីដែលសាលាមិនបានបំពេញលក្ខណៈវិនិច្ឆ័យដូចបានព្រមព្រៀង។

៥.៤. ការត្រួតពិនិត្យសាលារៀនជំនាន់ថ្មីដោយផ្ទាល់ពីថ្នាក់ជាតិ

- ត្រួតពិនិត្យដោយផ្ទាល់ពីថ្នាក់ជាតិទៅលើសាលារៀនសាធារណៈស្វយ័ត ដែលបានរៀបចំជាសាលារៀនជំនាន់ថ្មី តាមរយៈក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ បង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា (ដូចមានចែងក្នុងចំណុច ៤.៣ ខាងលើ)
- ប្រគល់អំណាចគ្រប់គ្រងទៅឱ្យក្រុមប្រឹក្សាភិបាលថ្នាក់មូលដ្ឋាន នៅពេលដែលចំនួនសាលារៀនជំនាន់ថ្មីកើនឡើងនៅឆ្នាំបន្តបន្ទាប់។

៥.៥. ប្រាក់លើកទឹកចិត្តគ្រូ

ផ្តល់ប្រាក់លើកទឹកចិត្តពិសេសដល់គ្រូបង្រៀន ដើម្បីលើកកម្ពស់ការបំពេញភារកិច្ចឈានទៅលុបបំបាត់ការបង្រៀនឯកជនសិស្សរបស់ខ្លួនដែលប៉ះពាល់ដល់វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរគ្រូបង្រៀន។

៥.៦. ដំណើរការស្វ័យភាពផ្សារភ្ជាប់និងការថ្លៃប្រឌិតថ្មី

- អនុញ្ញាតឱ្យប្រតិបត្តិការក្រៅក្របខណ្ឌគោលនយោបាយដែលបានអនុវត្តនៅក្នុងសាលារៀនធម្មតា ដរាបណាសាលានោះអាចបង្ហាញឱ្យឃើញសកម្មភាពដែលបានស្នើសុំលើកកម្ពស់ការថ្លៃប្រឌិតថ្មីដើម្បីបង្កើនគុណភាពអប់រំ មានសិទ្ធិជ្រើសរើសគ្រូមកពីសាលានានា
- កែលម្អកម្មវិធីសិក្សា ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពអប់រំ ដូចជាការធ្វើកិច្ចតែងការបង្រៀនអេឡិចត្រូនិក ការសិក្សាតាមឧបករណ៍ចល័ត ជាដើម។ល។ និងទម្រង់ផ្សេងៗទៀតនៃការថ្លៃប្រឌិតថ្មីក្នុងការសិក្សា ព្រមទាំងការផ្តល់ឱ្យដំណើរការស្វ័យភាពនិងផ្អែកលើភស្តុតាងនៃការថ្លៃប្រឌិតថ្មី។

៥.៧.ការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានទូលំទូលាយដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យា

ប្រើប្រាស់បច្ចេកវិទ្យាដែលនឹងក្លាយជាធាតុគន្លឹះនៅក្នុងសាលារៀនជំនាន់ថ្មី ដោយមិនគ្រាន់តែរាប់បញ្ចូលការទទួលបានការប្រើប្រាស់ឧបករណ៍រឹងប៉ុណ្ណោះទេ ប៉ុន្តែសិស្សត្រូវចេះប្រើកម្មវិធីទំនប់ ក្នុងការអប់រំទំនើបទៀតផង ដែលនឹងជួយពង្រឹងការសិក្សា ការបង្រៀន និងការវាយតម្លៃ (ឧទាហរណ៍ កម្មវិធី literatu, 3D Classroom ។ល។)

៥.៨.ការពង្រឹងសិទ្ធិអំណាចយុវជន

ទម្លាប់សិស្សឱ្យអនុវត្តតួនាទីដ៏សំខាន់លើការគ្រប់គ្រងសម្ភារៈ និងសេវាថ្មីៗរៀបចំឱ្យមានមណ្ឌលយុវជននៅក្នុងសាលា ដែលផ្តល់កន្លែងឱ្យសិស្សធ្វើផែនការសកម្មភាពពិសេស ដោយប្រើប្រាស់មូលនិធិវិនិយោគពិសេស ដែលសាលារៀនផ្តល់ឱ្យ ព្រមទាំងទទួលបានសេវាប្រឹក្សាអាជីព និងប្រឹក្សាយោបល់ផ្សេងៗ។

៥.៩. ការបង្កើនម៉ោងបង្រៀន និងរៀន

- បង្កើនម៉ោងបង្រៀនដល់ ៣៤ ម៉ោងសិក្សាក្នុងមួយសប្តាហ៍នៅកម្រិតបឋមសិក្សា និង៤០ ម៉ោងសិក្សាក្នុងមួយសប្តាហ៍ សម្រាប់មធ្យមសិក្សា
- តម្រូវឱ្យគ្រូប្រកាន់ខ្ជាប់វិន័យតាមសេចក្តីណែនាំផ្លូវការដែលតម្រូវឱ្យគាត់បង្រៀនពេញម៉ោង (១៨ម៉ោងក្នុងមួយសប្តាហ៍សម្រាប់គ្រូបង្រៀនមធ្យមសិក្សាបឋមភូមិ និង១៦ម៉ោងក្នុងមួយសប្តាហ៍សម្រាប់គ្រូបង្រៀនមធ្យមសិក្សាទុតិយភូមិ)។

៥.១០.ការដាក់ឱ្យអនុវត្តប្រភេទមុខវិជ្ជា

តម្រូវឱ្យប្រើប្រាស់ម៉ោងបង្រៀនបន្ថែមដើម្បីផ្តល់ការអនុវត្តប្រភេទមុខវិជ្ជាពិសេសដែលអាចផ្តោតលើមុខវិជ្ជា STEM ភាសាបរទេស ឬផ្នែកផ្សេងទៀតតាមតម្រូវការរបស់សហគមន៍ក្នុងមូលដ្ឋាន។

៥.១១.មូលនិធិសមធម៌សង្គម

- តម្រូវឱ្យបង្ហាញការឆ្លើយតបនឹងតម្រូវការសមាជិកសហគមន៍ក្រីក្រ ផ្តល់ការលើកទឹកចិត្តដល់គ្រួសារក្រីក្រក្នុងការរក្សាកូនឱ្យមកទទួលការអប់រំ
- បង្កើតមូលនិធិសមធម៌សង្គម ដែលនឹងអាចឱ្យសាលាទទួលបានមូលនិធិបន្ថែមដើម្បីជួយដល់សិស្សក្រីក្រ
- លុបបំបាត់ចោលឱ្យបានជាដាច់ខាតការយកតម្លៃក្រៅផ្លូវការដែលប៉ះពាល់ដល់សិស្សក្រីក្រ។

៥.១២.អំរុសាលាក្នុងសាលា

- ជ្រើសរើសយុទ្ធសាស្ត្រ “សាលាក្នុងសាលា” ដែលក្នុងនោះមានការបង្កើតរចនាសម្ព័ន្ធថ្មីមួយនៅក្នុងសាលាដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាប្រឈម
- តម្រូវឱ្យមានការជ្រើសរើសនាយកសាលានិងគ្រូបង្រៀនតាមរយៈការប្រកួតប្រជែងការជ្រើសរើសសិស្ស (ឧ. ការប្រឡងចូល) ការបង្កើតកម្មវិធីសិក្សាថ្មីហើយនិងការវិវត្តន៍ការផ្សេងៗ

ដទៃទៀត ដោយផ្សារភ្ជាប់ជាមួយគំរូសាលារៀនជំនាន់ថ្មី។

៥.១៣. ការកាត់បន្ថយផលធៀបគ្រូសិស្ស

អនុញ្ញាតឱ្យសាលារៀនកាត់បន្ថយផលធៀបគ្រូសិស្ស ដើម្បីបង្កើនគុណភាពការសិក្សាជា បុគ្គល។

៥.១៤. ការផ្លាស់ប្តូរឆ្នាំកំណត់អាយុ

ផ្លាស់ប្តូរឆ្នាំកំណត់អាយុគ្រប់អ្នកពាក់ព័ន្ធរួមមាន នាយក នាយិកាសាលា គ្រូបង្រៀន មន្ត្រីរដ្ឋបាល សិស្ស មាតាបិតា ដើម្បីឆ្លើយតបទៅនឹងការសិក្សាក្នុងសតវត្សរ៍ទី២១។

៥.១៥. ការធ្វើទំនើបកម្មបរិស្ថានសិក្សា

ប្រើគំនិតច្នៃប្រឌិតក្នុងស្ថាបត្យកម្មអប់រំ ដើម្បីកែប្រែបន្ទប់រៀន និងបន្ទប់ផ្សេងៗទៀតក្នុងសាលា រៀនឱ្យសមស្របទៅនឹងស្តង់ដារសាលារៀននាសតវត្សរ៍ទី២១។

៦. ផែនការសកម្មភាព

ដើម្បីសម្រេចយុទ្ធសាស្ត្រខាងលើ ត្រូវយកចិត្តទុកដាក់លើសកម្មភាពមួយចំនួនដូចខាងក្រោម៖

៦.១. ការបង្កើតយន្តការ

- បង្កើតក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់សម្របសម្រួលសាលារៀន ជំនាន់ថ្មី។
- បង្កើតអនុគណៈកម្មការសម្រាប់វាយតម្លៃ និងទទួលស្គាល់សាលារៀនជំនាន់ថ្មី ដោយផ្តល់ យោបល់ទៅដល់ក្រុមប្រឹក្សាភិបាល។

៦.២. ការបង្កើតក្រុមបណ្តុះបណ្តាលជា គតិយុត្ត

- រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ
- សមាជិកក្រុមប្រឹក្សាភិបាលត្រូវរួមបញ្ចូលតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និង តំណាងមកពីវិស័យឯកជន
- ក្រុមប្រឹក្សាភិបាលថ្នាក់ក្រោមជាតិដឹកនាំដោយប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ហើយសមាជិកត្រូវរួមបញ្ចូលតំណាងមកពីការិយាល័យពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និង តំណាងមកពីវិស័យឯកជន
- ក្រុមប្រឹក្សាភិបាលថ្នាក់ក្រោមជាតិនឹងមានតួនាទីកាន់តែសកម្មនៅពេលសាលារៀនជំនាន់ថ្មី បានអនុវត្តកាន់តែមានចំនួនច្រើន ហើយពេលនោះក្រុមប្រឹក្សាភិបាលថ្នាក់ជាតិត្រូវផ្ទេរ អំណាចទទួលខុសត្រូវទៅឱ្យក្រុមប្រឹក្សាភិបាលថ្នាក់ក្រោមជាតិវិញ
- សាលារៀនជំនាន់ថ្មីនឹងធ្វើរបាយការណ៍ដោយផ្ទាល់ជូនក្រុមប្រឹក្សាភិបាល ដែលប្រការនេះ ផ្តល់ឱ្យសាលាទទួលបានស្វ័យភាពខ្ពស់ និងសេរីភាពក្នុងដំណើរការប្រតិបត្តិ

- រចនាសម្ព័ន្ធប្រតិបត្តិសាលារៀនជំនាន់ថ្មីនឹងត្រូវអនុវត្តតាមសេចក្តីណែនាំលម្អិតដូចមានបង្ហាញក្នុងគោលការណ៍ប្រតិបត្តិរបស់សាលារៀនជំនាន់ថ្មី។

៦.៣. ការគាំទ្រហិរញ្ញវត្ថុ

- សាលារៀនជំនាន់ថ្មីអាចទទួលបានធនធានហិរញ្ញវត្ថុពីប្រភពនានារួមទាំងការផ្តល់ហិរញ្ញវត្ថុដោយផ្ទាល់ពីរាជរដ្ឋាភិបាល ស្ថាប័នពហុភាគី និងទ្វេភាគី និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងមូលនិធិឯកជនជាដើម
- សាលារៀនជំនាន់ថ្មីអាចចរចាស្នើសុំថវិកាបដិភាគពីមាតាបិតាសិស្សដោយស្ម័គ្រចិត្តបន្ទាប់ពីអនុវត្តបាន៣ឆ្នាំ តែត្រូវភ្ជាប់ជាមួយលក្ខខណ្ឌដែលសាលារក្សាបាននូវការទទួលស្គាល់
- ក្រសួងនឹងរៀបចំបង្កើតមូលនិធិសមធម៌សង្គម ដើម្បីធានាថាការចរចាជាមួយមាតាបិតាសិស្សឱ្យចូលរួមបដិភាគថវិកា ដោយមិនឱ្យមានផលប៉ះពាល់អវិជ្ជមានដល់គ្រួសារសិស្សក្រីក្រឡើយ
- សាលារៀនជំនាន់ថ្មីអាចស្វែងរកប្រាក់ចំណូលអង្គភាពតាមរយៈការជួលអាហារដ្ឋានសាលារៀន ការវិនិយោគប្រាក់អំណោយ និងទម្រង់ផ្សេងៗទៀតនៃសកម្មភាពរកប្រាក់ចំណូលក្នុងមូលដ្ឋាន ដើម្បីធានានិរន្តរភាព
- សាលារៀនជំនាន់ថ្មីនឹងរៀបចំផែនការវិនិយោគក្នុងឆ្នាំនីមួយៗ ដើម្បីជួសជុល និងកែលម្អដោយប្រើទម្រង់ស្តង់ដារដែលមានផ្តល់ជូនក្នុងគោលការណ៍ប្រតិបត្តិសម្រាប់សាលារៀនជំនាន់ថ្មី។

៦.៤. ការបណ្តុះបណ្តាលធនធានមនុស្ស

- ដើម្បីធានាការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងនឹងរៀបចំបណ្តុះបណ្តាលបុគ្គលិកសាលារៀនជំនាន់ថ្មីដោយប្រើប្រាស់ឯកសារបណ្តុះបណ្តាល ដែលមានស្រាប់ និងផ្តល់ជូនក្នុងឯកសារគោលការណ៍ប្រតិបត្តិសាលារៀនជំនាន់ថ្មី
- ឯកសារសម្រាប់បំប៉នទាំងនេះនឹងត្រូវអនុវត្ត តាមរយៈការផ្សារភ្ជាប់ជាមួយបុគ្គលិកជាតិគ្រូឧទ្ទេសមកពីស្ថាប័នខាងក្រៅ ដៃគូអភិវឌ្ឍនិងពីសង្គមស៊ីវិល។

៦.៥. ដំណើរការអនុវត្តគម្រោង

- ក្នុងឆ្នាំនីមួយៗ សាលារៀនជំនាន់ថ្មីត្រូវរៀបចំ ផែនការវិនិយោគ ដោយប្រើគំរូស្តង់ដារ ដែលបង្កលក្ខណៈងាយស្រួលឱ្យសាលាសម្រេចបានសូចនាករ លក្ខណៈវិនិច្ឆ័យទទួលស្គាល់ និងនីតិវិធីដែលមានបង្ហាញក្នុងគោលការណ៍ប្រតិបត្តិសាលារៀនជំនាន់ថ្មី
- ក្រុមប្រឹក្សាភិបាលត្រូវធានាថា សាលារៀនជំនាន់ថ្មីមានគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនមានសមត្ថភាពខ្ពស់ ដែលត្រូវបានជ្រើសរើសតាមការប្រកួតប្រជែងសមត្ថភាព និងឆ្លងកាត់ការវាយតម្លៃរៀងរាល់ឆ្នាំដោយក្រុមប្រឹក្សាភិបាល ដើម្បីបន្តកិច្ចសន្យាជាមួយសាលារៀនជំនាន់ថ្មី
- ផែនការវិនិយោគដែលបានអនុម័តនឹងទទួលបានធនធាន ដោយប្រើលំហូរថវិកាដូចបានលម្អិតក្នុងចំណុច ៦.៣ ខាងលើ។

៧.ការត្រួតពិនិត្យ និងការវាយតម្លៃ

ក្របខណ្ឌនៃការអនុវត្តសាលារៀនជំនាន់ថ្មី ត្រូវអនុវត្តការត្រួតពិនិត្យ និងការវាយតម្លៃដោយ ប្រើយុទ្ធសាស្ត្រពីរ។ យុទ្ធសាស្ត្រទីមួយផ្ដោតទៅលើស្ថានភាពរដ្ឋបាលការងារដែលអាចជួយសាលារៀន ជំនាន់ថ្មីឱ្យបន្តធ្វើការកែលម្អសេវាអប់រំលើផ្នែកជាច្រើនរួមទាំងបរិស្ថាននៃការបង្រៀន និងរៀន សេវា បណ្ណាល័យ សេវាប្រឹក្សាអាជីព បន្ទប់វិទ្យាសាស្ត្រ និងបន្ទប់បច្ចេកវិទ្យាព័ត៌មាន និងផ្នែកដទៃទៀត។ គោលបំណងនៃការវាយតម្លៃទៅលើស្ថានភាព ដំណើរការគឺមានលក្ខណៈជាការវាយតម្លៃតាមដំណាក់ ហើយនឹងត្រូវអនុវត្តដោយប្រើឧបករណ៍ស្តង់ដារ ដែលបង្ហាញក្នុងឯកសារគោលការណ៍ប្រតិបត្តិសាលា រៀនជំនាន់ថ្មី។ យុទ្ធសាស្ត្រទីពីរសម្រាប់ការត្រួតពិនិត្យ និងការវាយតម្លៃត្រូវតម្រូវតាមការវាយតម្លៃ ដែលបានព្រមព្រៀងជាមួយលក្ខណៈវិនិច្ឆ័យទទួលស្គាល់គុណភាពដែលមានចែងក្នុងសេចក្តីណែនាំ គោលនយោបាយប្រតិបត្តិសម្រាប់សាលារៀនជំនាន់ថ្មី។ ការវាយតម្លៃដើម្បីទទួលស្គាល់ត្រូវធ្វើឡើងតែ ម្តងទេក្នុងមួយឆ្នាំនិងឈានទៅសម្រេចផ្តល់វិញ្ញាបនបត្រទទួលស្គាល់សាលារៀនជំនាន់ថ្មី។ វិញ្ញាបនបត្រនេះនឹងផ្តល់លទ្ធភាពឱ្យសាលារៀនជំនាន់ថ្មីទទួលបានប្រភពថវិកាពិសេស ដើម្បីឱ្យ សាលារៀនអាចសម្រេចបានស្តង់ដារអប់រំខ្ពស់បំផុតតាមដែលអាចធ្វើបាន។ ផ្ទុយមកវិញ បើសាលារៀន បាត់បង់ការទទួលស្គាល់ឋានៈជាសាលារៀនជំនាន់ថ្មី សាលានឹងក្លាយជាសាលារៀនធម្មតាវិញ ហើយ នឹងត្រូវបាត់បង់សិទ្ធិទទួលបានកញ្ចប់ថវិកាពិសេសនិងបុព្វសិទ្ធិដទៃទៀតដែលផ្តល់ជូនសម្រាប់សាលា រៀនជំនាន់ថ្មី (ឧ.ស្វយ័តភាពប្រតិបត្តិ គោលដៅ ៤.៤)។

៨.សេចក្តីសន្និដ្ឋាន

គំរូកម្មវិធីសាលារៀនជំនាន់ថ្មីបង្កើតបាននូវលក្ខខណ្ឌដើម្បីទទួលបានជោគជ័យ សំដៅធានា ការវិនិយោគលើវិស័យអប់រំប្រកបដោយប្រសិទ្ធភាពក្នុងសាលារៀនជាច្រើន។ ការដាក់ឱ្យអនុវត្តប្រព័ន្ធ វាយតម្លៃទទួលស្គាល់សាលារៀនជំនាន់ថ្មី ដែលធានាស្តង់ដារខ្ពស់នៃអភិបាលកិច្ចល្អរួមមាន គម្លាភាព គណនេយ្យភាព និងការចូលរួម បង្កើតបានជាកម្លាំងទាក់ទាញការវិនិយោគថ្មីៗក្នុងវិស័យអប់រំ ដែល ការគ្រប់គ្រងអប់រំបែបនេះ ពុំធ្លាប់មានទេក្នុងវិស័យអប់រំសាធារណៈ។ យើងរំពឹងថា ការខិតខំប្រឹងប្រែង របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតសាលារៀនជំនាន់ថ្មី នឹងទាក់ទាញការវិនិយោគ ក្នុងកម្រិតខ្ពស់ជាងមុន ហើយការវិនិយោគទាំងនោះភាគច្រើននឹងទទួលបានពីវិស័យឯកជន។